

សេចក្តីថ្លែងការណ៍រួម  
**សង្គមស៊ីវិលសូមផ្តោលទោសយ៉ាងខ្លាំងអំពីអំពើហិង្សាទៅលើអ្នកបើកបររថយន្តក្រុងជា  
ច្រើននាក់ដែលបានធ្វើបាតុកម្ម**

ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៦

យើងខ្ញុំ ជាក្រុមសង្គមស៊ីវិលដែលមានរាយនាមដូចខាងក្រោម សូមផ្តោលទោសយ៉ាងខ្លាំង ចំពោះអំពើហិង្សាកាលពីព្រឹកមិញនេះ ដែលត្រូវបានប្រព្រឹត្តិឡើងដោយសមាជិកសមាគមរូបវន្ត ដើម្បីអភិវឌ្ឍន៍កម្ពុជា (CCDA) ទៅលើអ្នកបើកបររថយន្តក្រុង និងអ្នកគាំទ្រអ្នកបើកបរទាំងនោះដែល កំពុងតវ៉ា ហើយក៏មានការសោកស្តាយផងដែរចំពោះនគរបាលដែលមិនបានឆ្លើយតបឲ្យបានគ្រប់ គ្រាន់ ដើម្បីបញ្ចៀសអំពើហិង្សានេះ។ យើងខ្ញុំសូមអំពាវនាវឲ្យមានការដោះលែងបុរសពីរនាក់ ដែល ត្រូវបានចាប់ខ្លួនដោយមិនត្រឹមត្រូវ និងទាមទារឲ្យមានការស៊ើបអង្កេតលើអំពើហិង្សានេះ។

អំពើហិង្សាយ៉ាងធ្ងន់ធ្ងរនេះ បានកើតឡើងនៅពេលមានការតវ៉ាមួយរបស់អ្នកបើកបររថយន្ត ក្រុងជាច្រើននាក់មកពីសហព័ន្ធសហជីពកម្មករវិស័យដឹកជញ្ជូនកម្ពុជា និងអ្នកគាំទ្រអ្នកទាំងនោះ ដែលមកពីសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា។ ព្រឹត្តិការណ៍នេះ បណ្តាលឲ្យមនុស្សចំនួន ១៤នាក់ រងរបួស រួមមានអ្នកបើកបររថយន្តក្រុងដែលជាអ្នកតវ៉ានិងអ្នកគាំទ្រអ្នកទាំងនោះជាច្រើននាក់ អ្នកឃ្នាំ មើលសិទ្ធិមនុស្ស ១នាក់ និងមន្ត្រីនគរបាល ១នាក់។ ក្នុងនោះមានម្នាក់បានរងរបួសបាក់ដៃ និងជា ច្រើននាក់ផ្សេងទៀត រងរបួសមុខនិងក្បាល។

នៅវេលាម៉ោងប្រមាណ ៩ និង៤០នាទី ព្រឹក អ្នកតវ៉ាមួយចំនួនក្នុងចំណោមអ្នកតវ៉ា ៥០នាក់ ដែលបានតវ៉ានៅក្បែរការិយាល័យក្រុមហ៊ុនរថយន្តក្រុងកាតិគូល នៅក្នុងរាជធានីភ្នំពេញ តាំងពីម៉ោង ៨ព្រឹក បានព្យាយាមរារាំងរថយន្តក្រុងមួយ ដោយមិនឲ្យចាកចេញពីស្ថានីយ៍។ អ្នកគាំទ្រប្រមាណ ៥០ នាក់ មកពីសមាគមរូបវន្តដើម្បីអភិវឌ្ឍន៍កម្ពុជា ដែលភាគច្រើនបានស្លៀកសំលៀកបំពាក់ពណ៌ខ្មៅ និងពាក់មួកសុវត្ថិភាព បានដើរទៅ “ការពាររថយន្តក្រុង” ហើយអំពើហិង្សាបានចាប់ផ្តើមឡើង។ ភ្លាមៗ បន្ទាប់ពីនោះ សមាជិកមួយចំនួននៃសមាគមរូបវន្តដើម្បីអភិវឌ្ឍន៍កម្ពុជា បានកាន់ញញូរ និងដំបង ដែក វាយទៅលើក្រុមមនុស្ស ដោយបានវាយដំ និងទាត់ឆក់យ៉ាងខ្លាំងទៅលើអ្នកតវ៉ានិងអ្នកគាំទ្រទាំង នោះ។ នគរបាលបង្ក្រាបបាតុកម្មមួយចំនួន បានចូលរួមក្នុងការវាយដំនេះផងដែរ នៅពេលដែល សមាជិកសមាគមរូបវន្តដើម្បីអភិវឌ្ឍន៍កម្ពុជា និងនគរបាលមួយចំនួនទៀត ព្យាយាមបញ្ឈប់អំពើ ហិង្សា តែមិនបានជោគជ័យ។

បន្ទាប់មក នគរបាលបានរុញអ្នកបើកបរនិងអ្នកគាំទ្រអ្នកទាំងនោះថយក្រោយ និង បានចាប់ខ្លួនអ្នកបើកបរម្នាក់ និងអ្នកបើករ៉ឺម៉កកង់បីម្នាក់មកពីសហភាពការងារកម្ពុជា។ មិនមាន សមាជិកមកពីសមាគមរូបវន្តដើម្បីអភិវឌ្ឍន៍កម្ពុជាណាម្នាក់ ត្រូវបានចាប់ខ្លួននោះទេ ទោះជា សមាជិករូបវន្តដើម្បីអភិវឌ្ឍន៍កម្ពុជា វាយដំដោយប្រើព្យាបាល និងដំបងដែកមកលើអ្នកបើកបរថយន្ត ក្រុងនិងអ្នកគាំទ្រអ្នកទាំងនោះ ក៏ដោយ។

បន្ទាប់ពីមានអំពើហិង្សា អ្នកបើកបរថយន្តក្រុង និងអ្នកគាំទ្រអ្នកទាំងនោះ បានដើរកូនទៅ កាន់ប៉ុស្តិ៍នគរបាល និងអធិការដ្ឋាននគរបាល ដើម្បីដាក់ពាក្យបណ្តឹងអំពីអំពើហិង្សានេះ។ ច្រកចូល ប៉ុស្តិ៍នគរបាល និងអធិការដ្ឋាននគរបាលទាំងពីរកន្លែងត្រូវបានបិទ ហើយនគរបាលដែលនៅទីនោះ បានបដិសេធទទួលយកពាក្យបណ្តឹងអ្នកទាំងនោះ។ បន្ទាប់មកទៀត នគរបាលបង្ក្រាបបាតុកម្មបាន មកដល់ ហើយបំបែកអ្នកតវ៉ាទាំងនោះ។

លោក អំ សំអាត អ្នកសម្របសម្រួលបច្ចេកទេសស៊ើបអង្កេតនៃអង្គការ លីកាដូ បានមាន ប្រសាសន៍ថា៖ “មនុស្សជាច្រើន ត្រូវបានក្រុមអ្នកស្លៀកពាក់ស៊ីវិលជាច្រើននាក់ប្រដាប់ដោយអាវុធ បានវាយដំ កាលពីព្រឹកនេះ ហើយនគរបាលមិនបានខិតខំប្រឹងប្រែងគ្រប់គ្រាន់ដើម្បីបញ្ឈប់អំពើនេះ នោះទេ”។ លោក បានបន្តទៀតថា៖ “មិនមាននរណាម្នាក់ដែលទទួលខុសត្រូវចំពោះការវាយប្រហារនា ថ្ងៃនេះ ត្រូវបានចាប់ខ្លួននោះទេ ទាក់ទងនឹងអំពើហិង្សាដែលបង្កឡើងដោយក្រុមអ្នកស្លៀកពាក់ស៊ីវិល ហើយនិងនគរបាលបង្ក្រាបបាតុកម្ម”។

អ្នកបើកបរថយន្តក្រុង ភាពិតៗ បានធ្វើការតវ៉ាអស់រយៈពេលប្រហែល ២ខែមកហើយ បន្ទាប់ ពីមានការបញ្ឈប់អ្នកបើកបរថយន្តក្រុង ៤៥នាក់ ដែលអ្នកទាំងនោះបានអះអាងថាខ្លួនត្រូវបានគេ បញ្ឈប់ពីការងារដោយសារអ្នកទាំងនោះបានព្យាយាមបង្កើតសហជីពមួយ។ ក្រោយពីមានការស្នើសុំ ពីសាលារាជធានីភ្នំពេញ ឲ្យក្រុមហ៊ុនថយន្តក្រុងនេះពិចារណាទទួលយកអ្នកបើកបរទាំងនោះវិញ ក្រុមអ្នកតវ៉ាបានផ្អាកការតវ៉ាជាបណ្តោះអាសន្នកាលពីថ្ងៃទី២៦ ខែមករា ហើយបានចាប់ផ្តើមតវ៉ាថ្មី កាលពីថ្ងៃទី១ ខែកុម្ភៈ បន្ទាប់ពីក្រុមហ៊ុនថយន្តក្រុងនេះ មិនអើពើនឹងសំណើរបស់សាលារាជធានី។

សមាគមរូបវន្តដើម្បីអភិវឌ្ឍន៍កម្ពុជា ដែលជាសមាគមតូចមួយនៃអ្នករត់ម៉ូតូឌុបនិងរ៉ឺម៉កកង់ បីបានអះអាងថា ការតវ៉ារបស់អ្នកបើកបរថយន្តក្រុងទាំងនេះ បានរំខានដល់អាជីវកម្មអ្នកបើករ៉ឺម៉កកង់ បីដែលនៅជុំវិញស្ថានីយ៍។ សមាគមនេះ មិនគំណាងឲ្យអ្នកបើកបរថយន្តក្រុងនោះទេ ហើយក៏មិន មានទំនាក់ទំនងផ្លូវការណាមួយនៅក្នុងជម្លោះនេះដែរ។ កាលពីខែកញ្ញា ឆ្នាំ២០១៣ អ្នកចូលរួមពីរនាក់

នៅក្នុងការតវ៉ានៅពេលនោះរបស់សមាគមរូបរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជាបានរាយការណ៍ដល់សារ  
ព័ត៌មានថា អ្នកទាំងនោះត្រូវបានគេសន្យាផ្តល់ប្រាក់ដើម្បីចូលរួមក្នុងការតវ៉ា ហើយមិនបានដឹងថាគេ  
គេតវ៉ាអំពីអ្វីនោះទេ។

លោក មឿន គុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស បានមាន  
ប្រសាសន៍ថា៖ “អំពើហិង្សាយ៉ាងធ្ងន់ធ្ងរនាថ្ងៃនេះ បង្ហាញថាពលរដ្ឋមិននឹងអាចចូលរួមក្នុងការតវ៉ាជា  
សាធារណៈនានាដោយមិនរងនូវការចាប់ខ្លួននោះទេ (ឬគម្រាមកំហែងដល់អាយុជីវិតអ្នកទាំងនោះនោះ  
ទេ)។ នេះក៏ជាកម្ពុជាបន្ថែមនៃការប្រើប្រាស់អំពើហិង្សាដែលមិនមានភាពស្មើគ្នារបស់អាជ្ញាធរដោយ  
មាននិទណ្ឌភាពទាំងស្រុង ដើម្បីបំភិតបំភ័យ និងបំបែកកម្មករដែលកំពុងតវ៉ា”។

យើងខ្ញុំ សូមធ្វើការថ្កោលទោសជាថ្មីយ៉ាងខ្លាំងចំពោះអំពើហិង្សា អំពាវនាវឲ្យមានការដោះ  
លែងជនរងគ្រោះដែលត្រូវបានចាប់ខ្លួនដោយមិនត្រឹមត្រូវ និងទាមទារឲ្យមានការស៊ើបអង្កេតឲ្យបាន  
ឆាប់រហ័ស មានតម្លាភាព និងឯករាជ្យភាព ទៅលើព្រឹត្តិការណ៍នាថ្ងៃនេះ។

*សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖*

- លោក មឿន គុលា, នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស, ទូរស័ព្ទលេខ  
៖ ០៦៦ ៧៧៧ ០៥៦
- លោក អំ សំអាត, អ្នកសម្របសម្រួលបច្ចេកទេសស៊ើបអង្កេតនៃអង្គការ លីកាដូ, ទូរស័ព្ទលេខ៖  
០១២ ៣២៧ ៧៧០

១. សហគមន៍បឹងកក់ (BKL)
២. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)
៣. អង្គការអនាគតយុវជនអាស៊ាន (CamASEAN)
៤. សហភាពសហជីពកម្ពុជា (CATU)
៥. មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)
៦. គណៈកម្មាធិការស្ត្រីកម្ពុជា (CAMBOW)
៧. បណ្តាញកម្មករធ្វើការងារតាមផ្ទះកម្ពុជា (CDWN)
៨. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្ម (CFSWF)
៩. គណៈកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការ សមាគមការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)

- ១០. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
- ១១. ប្រធានសមាគមគ្រូបង្រៀនឯករាជ្យ (CITA)
- ១២. សហភាពការងារកម្ពុជា (CLC)
- ១៣. សម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
- ១៤. សហព័ន្ធសហជីពវិស័យទេសចរណ៍សេវាកម្មកម្ពុជា (CTSWF)
- ១៥. បណ្តាញយុវជនកម្ពុជា (CYN)
- ១៦. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស (CENTRAL)
- ១៧. សហគមន៍ឆេកូ
- ១៨. មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)
- ១៩. សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CAWDU)
- ២០. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
- ២១. អង្គការសមធម៌កម្ពុជា (EC)
- ២២. សមាគមកសិករដើម្បីសន្តិភាព និងអភិវឌ្ឍន៍ (FAPD)
- ២៣. អង្គការយេនឌ័រ និងការអភិវឌ្ឍន៍សម្រាប់កម្ពុជា (GADC)
- ២៤. សមាគមខ្មែរលើ (HA)
- ២៥. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
- ២៦. បណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម (IMNSJ)
- ២៧. សហគមន៍ភ្នំបាត
- ២៨. សហគមន៍ព្រែកតាគង់
- ២៩. សហគមន៍ព្រែកតានូ
- ៣០. សហគមន៍ព្រៃសាលាថ្មី
- ៣១. សមាគមធាងត្នោត (STT)
- ៣២. សហគមន៍ ៩២
- ៣៣. សហព័ន្ធសហជីពកម្មករវិស័យដឹកជញ្ជូនកម្ពុជា (CTWF)
- ៣៤. សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា (CIWA)